



ក្រសួងពាណិជ្ជកម្ម
MINISTRY OF COMMERCE
អគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម
GENERAL DIRECTORATE OF TRADE SUPPORT SERVICES
នាយកដ្ឋាន កម្មសិទ្ធិបញ្ញា
DEPARTMENT OF INTELLECTUAL PROPERTY

ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

វិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
CERTIFICATE OF GEOGRAPHICAL INDICATION REGISTRATION
បញ្ជីដើម
PRINCIPAL REGISTER

លេខចុះបញ្ជី Registration No.: **KH/GI/00009/23**

អំបិលកំពតកែប
KAMPOT-KEP SALT



កាលបរិច្ឆេទចុះបញ្ជី Registration date	: April 24, 2023
លេខដាក់ពាក្យ Application No.	: KH/GI/00009/23
កាលបរិច្ឆេទដាក់ពាក្យ Filing date	: April 21, 2023
ម្ចាស់ម៉ាក Owner	: សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប Association of Geographical Indication Kampot-Kep Salt Producers
អាសយដ្ឋាន Address	: No. 001, Plov Lum, Phum Tvi Khang Tbong, Sangkat Andoung Khmer, Krong Kampot, Kampot Province, Cambodia
ជំពូក Class	: 30
ប្រភេទទំនិញ Type of goods	: Salt
បញ្ជាក់ពណ៌ Claim of color	:
លក្ខខណ្ឌ Condition	: Non-transferable
កំណត់សម្គាល់ Remark	:
ការបដិសេធ Disclaimer	: Salt
ការចុះបញ្ជីនេះមានសុពលភាពចាប់ពី The registration is valid from	: April 21, 2023
អាសយដ្ឋានទំនាក់ទំនងក្នុងប្រទេស Local address for service	:

ដើម្បីជាសក្ខីភាព ខ្ញុំសូមចុះហត្ថលេខា និង ប្រថាប់ត្រានៃក្រសួងពាណិជ្ជកម្មថ្ងៃនេះ
 In witness whereof, I have hereunto affixed my hand and the stamp of the
 Ministry of Commerce today.



[Handwritten signature]
ហ៊ុន សែន អ៊ុំ

25 APR 2023